



ក្រុងហ្វឺឡាខែលហៀវ
ការិយាល័យត្រួតពិនិត្យសាកសព (MEDICAL EXAMINER'S OFFICE)
មន្ទីរពិសោធន៍ជាតិពុល (TOXICOLOGY LABORATORY)

ដើម្បីអាចបញ្ជាក់សំណាក DNA របស់អ្នកស្លាប់ សម្រាប់ធ្វើការវិភាគ សាច់ញាតិ ជិតស្និទ្ធរបស់អ្នកស្លាប់ ត្រូវតែបំពេញ *សំណុំបែបបទ សម្រាប់ការធ្វើតេស្ត DNA* ។ បន្ថែមពីលើ ការបំពេញបែបបទនេះ សាច់ញាតិជិតស្និទ្ធរបស់អ្នកស្លាប់ ត្រូវជ្រើសរើសមន្ទីរពិសោធន៍ សម្រាប់ការធ្វើតេស្ត DNA ។ ក្នុងបែបបទនេះ ត្រូវរួមបញ្ចូលឈ្មោះ អាសយដ្ឋាន និងលេខ ទូរស័ព្ទរបស់មន្ទីរពិសោធន៍ដែលបានជ្រើសរើសសម្រាប់ការធ្វើតេស្ត DNA ក៏ដូចជាលេខយោង របស់មន្ទីរពិសោធន៍ផងដែរ បើអ្នកដឹង ។ មន្ទីរពិសោធន៍ដែលបានជ្រើសរើសធ្វើតេស្ត DNA នឹងផ្ញើមកឲ្យមន្ទីរពិសោធន៍របស់ការិយាល័យពិនិត្យសាកសព ផ្នែកពិនិត្យជាតិពុល នូវឧបករណ៍សមរម្យ សម្រាប់ផ្ទេរសំណាកនេះ ។ **សូមកត់ចំណាំទុកថា មន្ទីរពិសោធន៍ របស់ការិយាល័យពិនិត្យសាកសពផ្នែកពិនិត្យជាតិពុល មិនធ្វើតេស្ត DNA ទេ ។**

គិតមកត្រឹមថ្ងៃទី 1 ខែមេសា ឆ្នាំ 2017 មន្ទីរពិសោធន៍ជាតិពុលយើងខ្ញុំ នឹងរក្សាទុក សំណាកឈាម ដោយមិនមានរយៈពេលកំណត់ សម្រាប់ការធ្វើតេស្ត DNA ។ បើកាល បរិច្ឆេទស្លាប់ របស់អ្នកស្លាប់ គឺ *មុន* ថ្ងៃទី 1 ខែមេសា ឆ្នាំ 2017 សំណាកឈាមនៃ DNA ត្រូវ បានរក្សាទុកចំនួនមួយឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែលអ្នកស្លាប់បានស្លាប់ ។ ក្នុងករណីដែល មិនមានសំណាកឈាម យើងនឹងរក្សាទុកសំណាកជាលិកាចំនួនមួយឆ្នាំ គិតចាប់ពីថ្ងៃដែល អ្នកស្លាប់បានស្លាប់ ។ នៅមានករណីខ្លះទៀត ដែលសំណាក DNA មិនអាចរកបាន ។

យើងមិនអាចបញ្ជាក់សំណាកណាមួយបានឡើយ នៅពេលដែល *មិនទាន់មានការ បំពេញបែបបទការធ្វើតេស្ត DNA* ដោយសាច់ញាតិជិតរបស់អ្នកស្លាប់ ហើយមន្ទីរពិសោធន៍ សម្រាប់ធ្វើតេស្ត DNA នៅមិនទាន់បានជ្រើសរើសដែរនោះ ។ បើមិនមានសាច់ញាតិជិតរបស់ អ្នកស្លាប់ទេ ឬក៏សាច់ញាតិជិតស្និទ្ធរបស់អ្នកស្លាប់បដិសេធមិនឲ្យបញ្ជាក់សំណាក គឺត្រូវឲ្យ មានសេចក្តីបង្គាប់របស់តុលាការ ទើបអាចបញ្ជាក់សំណាកបាន ។

បើយើងមិនប្រាកដថា តើនរណាជាសាច់ញាតិជិត គឺយើងត្រូវគិតទៅតាមលំដាប់ខ្សែសាច់ញាតិដូចខាងក្រោម ៖

1. ប្តី/ប្រពន្ធស្របច្បាប់របស់អ្នកស្លាប់
2. កូនដែលធំពេញវ័យរបស់អ្នកស្លាប់ ។ (ត្រូវមានអាយុ 18 ឆ្នាំឡើងលើ) ។
3. ឪពុកម្តាយរបស់អ្នកស្លាប់
4. បងប្អូនជាមនុស្សពេញវ័យរបស់អ្នកស្លាប់ ។ (ត្រូវមានអាយុ 18 ឆ្នាំឡើងលើ) ។
(សម្រាប់ការធ្វើតេស្តភាពជាឪពុក ៖ សូមកត់ចំណាំទុកថា ម្តាយរបស់ក្មេង មិនត្រូវបានចាត់ទុកថាជាសាច់ញាតិជិតឡើយ លើកលែងតែគាត់ស្ថិតក្នុងប្រភេទណាមួយដែលបានបង្ហាញខាងលើ) ។

បើអ្នកមានសំណួរ ពីរបៀបបំពេញបែបបទសម្រាប់ ការធ្វើតេស្ត DNA សូមទាក់ទងការិយាល័យពិនិត្យសាកសព តាមលេខ 215-685-7456 ។

បើអ្នកយកសំណុំបែបបទនេះ មកការិយាល័យយើងខ្ញុំដោយផ្ទាល់ គឺមិនចាំបាច់មានការបញ្ជាក់ថាសំណុំបែបបទនេះ គឺជាការពិតឡើយ តែអ្នកត្រូវបង្ហាញភស្តុតាងបញ្ជាក់ពីអត្តសញ្ញាណ ។ បើអ្នកធ្វើតាមប្រែសន្លឹក គឺតម្រូវឲ្យមានការបញ្ជាក់ថាសំណុំបែបបទនេះ គឺជាការពិត ហើយត្រូវផ្ញើមកកាន់ ៖

**Medical Examiner’s Office – Record Room
321 S. University Ave.
Philadelphia, PA 19104**

មន្ទីរពិសោធន៍ដែលបានជ្រើសរើស សម្រាប់ធ្វើតេស្ត DNA ត្រូវទាក់ទងមកកាន់មន្ទីរពិសោធន៍ជាតិពុលនៃការិយាល័យពិនិត្យសាកសព បើមានសំណួរតាមរយៈលេខ 215-685-7460 ។ នៅពេលដែលយើងធ្វើការផ្ទៀងផ្ទាត់ឃើញថាយើងបានទទួល បែបបទផ្តល់សេចក្តីយល់ព្រម (ឬលិខិតបង្គាប់របស់តុលាការ) និងឧបករណ៍សម្រាប់ប្រមូលសំណាក យើងខ្ញុំនឹងបញ្ជូនសំណាកនេះ សម្រាប់យកទៅធ្វើតេស្ត ។

មន្ទីរពិសោធន៍ជាតិពុលរបស់ការិយាល័យពិនិត្យសាកសព មិនទទួលយកលទ្ធផលធ្វើតេស្ត DNA ឡើយ ។

សារការីសាធារណៈ ៖



នៃរដ្ឋ _____ នៃខោនធី _____

នៅថ្ងៃនេះ ជាថ្ងៃទី ____ នៃខែ ____ ឆ្នាំ 20__ នៅចំពោះមុខខ្ញុំគឺ _____ ដែលជាមន្ត្រីចុះហត្ថលេខា

គឺមានបុគ្គលឈ្មោះ _____ ដែលខ្ញុំបានស្គាល់ (ឬបានបង្ហាញភស្តុតាង) ថាជាបុគ្គលនេះពិតប្រាកដ ដែលឈ្មោះរបស់

គាត់ត្រូវបានសរសេរនៅក្នុងឯកសារនេះ ហើយទទួលស្គាល់ថា រូប _____ មានសិទ្ធិពេញលេញក្នុងការផ្តល់ការ

អនុញ្ញាតនេះ ។

ក្នុងការធ្វើជាសាក្សីចំពោះឯកសារនេះ ក្នុងគ្រានេះ ខ្ញុំសូមចុះហត្ថលេខា និងបោះត្រាផ្លូវការទទួលស្គាល់ថា ឯកសារនេះ គឺជាការ

ពិតទាំងស្រុង ។

ហត្ថលេខាសារការីសាធារណៈ

<i>For MEO use only/ សម្រាប់ប្រើប្រាស់ដោយ MEO ៖</i>	
_____	_____
<i>(Type of ID/ID number)</i>	<i>(MEO employee signature)</i>